

# បញ្ហានានាដែលសហគមន៍ក្នុង ឡើងក្នុងរដ្ឋប្បវេណី



ក្រសួងយុត្តិធម៌ វិទ្យាស្ថានស្រាវជ្រាវទូទៅអំពីកិច្ចការច្បាប់  
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

Prof. Higashio Kazuyuki, Prof. Yukawa Ryo, Prof. Uchiyama Jun

ក្នុងសិក្ខាសាលាថ្ងៃនេះនិងថ្ងៃស្អែក យើងខ្ញុំនឹងយក  
ប្រធានបទពីរខាងក្រោមនេះមកពន្យល់។

- 1 ការលុបចោលនូវកិច្ចសន្យា និង មោឃភាព
- 2 ការជំនុំជម្រះសាជាថ្មី

ជាបឋម សូមពន្យល់អំពីប្រធានបទទីមួយ។

# 1 ការលុបចោលនូវកិច្ចសន្យា និង មោឃភាព

តើក្នុងករណីណាដែលអាចលុបកិច្ចសន្យាបាន ?

តើអាចធ្វើការអះអាងអំពីការលុបកិច្ចសន្យាចោល  
ដោយវិធីណាខ្លះ ....?

ដើម្បីលុបកិច្ចសន្យាចោល តើត្រូវទាមទារសាល  
ក្រឹមដែរឬទេ ?

...etc



យើងខ្ញុំនឹងពន្យល់ជាបន្តបន្ទាប់នូវចម្ងល់ទាំងនេះ។

# ករណីសិក្សាទី ១



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ប្រាក់១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



ថា, ខ្ញុំយល់ហើយ ។

X

Y

# កំរណី ធម្មតា

- ពេលដែលបានបង្កើតកិច្ចសន្យារួចហើយ ភាគីម្ខាង មានកាតព្វកិច្ចចំពោះភាគីម្ខាងទៀត ទៅវិញទៅមក។
- ដូច្នោះ ភាគីទាំងសងខាងត្រូវតែអនុវត្តកាតព្វកិច្ចរៀងៗខ្លួន។
- ឧទាហរណ៍ បន្ទាប់ពីបានបង្កើតកិច្ចសន្យារួចហើយ ទោះជាអ្នកទិញគិតឃើញថា “មិនទិញដីនោះ ហើយ យកប្រាក់ទៅទិញរថយន្ត Ferrari វិញ ដូចជាល្អជាង” ជាដើម ក៏ដោយ ក៏ត្រូវបំពេញកាតព្វកិច្ចបង់ប្រាក់របស់ខ្លួន ដោយផ្អែកលើកិច្ចសន្យាលក់ទិញដីនោះដែរ។

# របៀបគិត (គោលការណ៍)

រវាង X និង Y គេបានបង្កើតកិច្ចសន្យាលក់  
ទិញដី L (ពី CC515 ទៅ) ក្នុងតម្លៃ ១ ម៉ឺន ដុល្លារ  
អាមេរិក។



អ្នកទិញ Y មានកាតព្វកិច្ចត្រូវបង់ប្រាក់ ១ ម៉ឺន  
ដុល្លារអាមេរិកទៅឱ្យអ្នកលក់ X (CC554)។

# កងរណីសិក្សាទី ១




ដល់

## កិច្ចសន្យាលក់ទិញ



សិទ្ធិទទួលបាននូវការបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារ(សិទ្ធិលើបំណុល)



X

កាតព្វកិច្ចបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារ(កាតព្វកិច្ច)



Y



# គោលគំនិតនៃ “ការលុបចោលនូវកិច្ចសន្យា”

ប៉ុន្តែ អាចមានករណីដែលមិនគប្បីទទួលស្គាល់នូវ  
អានុភាពនៃកិច្ចសន្យា ហើយធ្វើឱ្យភាគីបានរួចផុតពី  
កាតព្វកិច្ចដែលកើតឡើងដោយសារកិច្ចសន្យានោះ  
ជាការល្អ។

ដើម្បីការពារភាគីដែលគួរឱ្យអាណិតអាសូរ បែបនេះ  
ក្នុងច្បាប់ មានរបបលុបចោលនូវកិច្ចសន្យា។

# ករណីសិក្សាទី ១



ដី L

នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ ១ ម៉ឺន ដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ប្រាក់ ១ ម៉ឺន ដុល្លារមកឱ្យខ្ញុំ។

ខ្ញុំបានទិញដី L នោះដោយសារតែ X បាននយាយថា ដីនោះមានដីជាតិល្អ ដាំដំណាំអ្វីក៏ដុះដែរ។ តែ X បានភ្លេចកុហកខ្ញុំ ដីនោះមានសារធាតុពុល ធ្វើអ្វីមិនកើតទេ ដូច្នោះខ្ញុំមិនចង់បង់ថ្លៃលក់ទិញនោះទេ។



X

Y

# ករណីសិក្សាទី ១




ដល់

ខ្ញុំលុបកិច្ចសន្យានោះចោល។

កិច្ចសន្យាលក់ទិញ



សិទ្ធិទទួលបាននូវការបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារ(សិទ្ធិលើបំណុល)



កាតព្វកិច្ចបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារ(កាតព្វកិច្ច)

X

Y

# ករណីសិក្សាទី ១



ដ L

ខ្ញុំលុបកិច្ចសន្យានោះ  
ចោល។



ទំនាក់ទំនងសិទ្ធិនិងកាតព្វកិច្ចដែល  
បានកើតឡើងដោយកិច្ចសន្យានោះ  
ត្រូវរលត់។



X

Y

# គោលគំនិតនៃ “ការលុបចោលនូវកិច្ចសន្យា”

ក្រៅពីនេះ ក្នុងករណីដែលបានបង់ថ្លៃលក់ទិញហើយ  
តាមរយៈការលុបចោលនូវកិច្ចសន្យានេះ គេអាច  
ទាមទារឱ្យសងប្រាក់ដែលបានបង់រួចហើយមកវិញ  
បាន(ការទាមទារឱ្យសងសេចក្តីចម្រើនឥតហេតុ)។

# ករណីសិក្សា 1-2

ដី L



ខ្ញុំបានទិញដី L នោះដោយសារតែ X បាននិយាយថា  
ដីនោះមានដីជាតិល្អ ដាំដំណាំអ្វីក៏ដុះដែរ ហើយក៏បាន  
បង់ថ្លៃទិញរួចហើយ។ តែជាក់ស្តែង ដីនោះមានសារ  
ធាតុពុល ធ្វើអ្វីមិនកើត ដូច្នេះខ្ញុំចង់ទារថ្លៃលក់ទិញ  
នោះមកវិញ។



X



Y

# ករណីសិក្សា 1-2




ដល់ L

ខ្ញុំលុបកិច្ចសន្យានោះចោល។

## កិច្ចសន្យាលក់ទិញ



សិទ្ធិទទួលបាននូវការបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារ(សិទ្ធិលើបំណុល)



X



កាតព្វកិច្ចបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារ(កាតព្វកិច្ច)




Y

# ករណីសិក្សា 1-2



ដួង L

ខ្ញុំលុបកិច្ចសន្យានោះ  
ចោល។




ដោយសារតែ X អស់មានហេតុផលអ្វីដើម្បីទទួល  
ថ្លៃលក់ទិញនោះហើយ ដូច្នោះ Y អាចទាមទារឱ្យ X  
សងប្រាក់ដែលជាសេចក្តីចម្រើនឥតហេតុបាន។

X



Y





# គោលគំនិតនៃ “ការលុបចោលនូវកិច្ចសន្យា”

ហេតុនេះហើយ តាមរយៈការលុបចោលនូវកិច្ចសន្យា អាចមានស្ថានភាពពីរដូចខាងក្រោមនេះ៖

① បានរួចផុតពីកាតព្វកិច្ចដែលបានកើតឡើងដោយសារកិច្ចសន្យានោះ

② អាចយកមកវិញនូវវត្ថុ ឬប្រាក់ដែលបានប្រគល់ជាតារកាលិក តាមរយៈកាតព្វកិច្ចដែលបានកើតឡើងដោយសារកិច្ចសន្យានោះ

ករណីដែលអាចលុបកិច្ចសន្យាចោលបាន  
ក្នុងសិក្ខាសាលានេះ យើងខ្ញុំពន្យល់អំពី “ករណី  
មានវិការៈក្នុងការបង្ហាញឆន្ទៈ ពាក់ព័ន្ធនឹងកិច្ច  
សន្យា”។

※ក្រៅពីនេះ ក្នុងករណីដែលជាកិច្ចសន្យាបង្កើតដោយអ្នកមាន  
ការកម្រិតក្នុងការធ្វើសកម្មភាព ដែលត្រូវតែការពារ ក៏អាចលុប  
ចោលនូវកិច្ចសន្យាបានដែរ(CC14,18,26,30)

ឧ : ទោះជាអនីតិជនA បានបង្កើតកិច្ចសន្យាទិញដីជាមួយនឹង B  
ក្នុងតម្លៃ១ម៉ឺនដុល្លារក៏ដោយ បើសិនជាគ្មានការយល់ព្រមពីអ្នក  
មានអំណាចមេបាស្តីពីការបង្កើតកិច្ចសន្យានោះទេ អាចលុប  
ចោលនូវកិច្ចសន្យានោះបាន ក្រោយពីនោះ។

# ករណីដែលអាចលុបកិច្ចសន្យាចោលបាន

- ① ការភាន់ច្រឡំ(CC345-1,346)
- ② ការឆបោក(CC345-2,347)
- ③ ការគម្រាមកំហែង(CC345-2,350)
- ④ ការបង្ហាញការមិនពិត(CC345-2,348)
- ⑤ អំពើឆ្កៀតឱកាសដោយមានគោលបំណងកើងយកចំណេញហួសហេតុ(CC345-3,351)
- ⑥ ការរំលោភបំពានលើស្ថានភាព(CC349)

# ករណីដែលអាចលុបកិច្ចសន្យាចោលបាន

- ① ការភាន់ច្រឡំ (CC345-1,346)
- ② ការឆបោក (CC345-2,347)
- ③ ការគម្រាមកំហែង (CC345-2,350)
- ④ ការបង្ហាញការមិនពិត (CC345-2,348)
- ⑤ អំពើឆ្កៀតឱកាសដោយមានគោលបំណងកើងយកចំណេញហួសហេតុ (CC345-3,351)
- ⑥ ការរំលោភបំពានលើស្ថានភាព (CC349)

# ការលុបចោលដោយសារការភាន់ច្រឡំ (CC346-1)

## 1 ការភាន់ច្រឡំជាក់លាក់

ក្នុងករណីដែលភាគីមានការភាន់ច្រឡំអំពីចំណុចសំខាន់ៗនៃកិច្ចសន្យា បើភាគីម្ខាងទៀតបានស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងអំពីការភាន់ច្រឡំនេះ ភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបានដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ (កថាខណ្ឌទី១)។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។

ខ្ញុំគិតស្មានថា គឺជា "ដី R" ដែលអាចដាំស្រូវ បានល្អ ទើបខ្ញុំទិញ តែជាក់ស្តែង ដីនោះគឺជា "ដី L" ដូច្នោះខ្ញុំមិនចង់បង់ថ្លៃលក់ទិញនោះ ទេ។



X

Y

# ការលុបចោលដោយសារការភាន់ច្រឡំ (CC346-1)

ក្នុងករណីដែលភាគីមានការភាន់ច្រឡំអំពីចំណុចសំខាន់ៗនៃកិច្ចសន្យា បើភាគីម្ខាងទៀតបានស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងអំពីការភាន់ច្រឡំនេះ ភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

- ① ការភាន់ច្រឡំអំពីចំណុចសំខាន់ៗនៃកិច្ចសន្យា(អ្នកបង្ហាញឆន្ទៈ)
- ② ស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងអំពីការភាន់ច្រឡំ(ភាគីម្ខាងទៀត)

# ការលុបចោលដោយសារការភាន់ច្រឡំ (CC346-1)

① “ចំណុចសំខាន់ៗនៃកិច្ចសន្យា”

→ ត្រូវបានកំណត់ជាក់លាក់តាមរយៈប្រភេទនៃកិច្ចសន្យា  
និងស្ថានភាពផ្សេងៗ។

ឧ :

ខុសត្រង់ចំណុចស្តីពីអ្នកលក់និងអ្នកទិញ? → មិនមែនជាចំណុចសំខាន់ៗទេ

ខុសត្រង់ចំណុចស្តីពីវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ? → ចំណុចសំខាន់ៗ



# ការលុបចោលដោយសារការភាន់ច្រឡំ (CC346-1)

② ស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងអំពីការភាន់ច្រឡំ(ភាគី  
ម្ខាងទៀត)

ភាគីម្ខាងទៀតបានដឹងអំពីការភាន់ច្រឡំនោះ  
ឬក៏  
ភាគីម្ខាងទៀតអាចដឹងអំពីការភាន់ច្រឡំនោះ

មូលហេតុ: ការពារភាគីម្ខាងទៀត, សុវត្ថិភាពនៃប្រតិបត្តិការ

# ការលុបចោលដោយសារការភាន់ច្រឡំ (CC346-2)

## 2 ការភាន់ច្រឡំដោយសារការយល់ដឹងមិនត្រឹមត្រូវ(ការភាន់ច្រឡំអំពីបុព្វហេតុ)

ក្នុងករណីដែលមានការភាន់ច្រឡំស្តីពីចំណុចនៃកិច្ចសន្យាដែលភាគីម្ខាងទៀតនៃកិច្ចសន្យាគិតថាសំខាន់ ឬ ចំណុចដែលភាគីនោះគិតឃើញថា សំខាន់ដើម្បីធ្វើកិច្ចសន្យា បើសិនជាភាគីម្ខាងទៀតអាចដឹងអំពីភាពសំខាន់នៃចំណុចនោះ ហើយអាចដឹងថាអ្នកបង្ហាញឆន្ទៈមានការភាន់ច្រឡំអ្នកមានការភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាដោយមូលហេតុមានវិការៈក្នុងការបង្ហាញឆន្ទៈនោះបាន។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ប្រាក់១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



X

ខ្ញុំបានទិញដី L ដើម្បីដាំស្រូវ តែដីនោះស្ថិត នៅក្នុងតំបន់ដែលគេហាមដាំស្រូវ ដូច្នោះខ្ញុំ មិនចង់បង់ថ្លៃទិញនោះទេ។

Y

# ការលុបចោលដោយសារការភាន់ ច្រឡំ(CC346-2)

ក្នុងករណីដែលភាគីម្ខាងនៃកិច្ចសន្យា មានការភាន់ច្រឡំអំពី  
(ចំណុចនៃកិច្ចសន្យាដែលខ្លួនយល់ឃើញថាសំខាន់ ឬ) ចំណុច  
ដែលខ្លួនយល់ឃើញថាសំខាន់ក្នុងការបង្កើតកិច្ចសន្យា បើភាគី  
ម្ខាងទៀតបានស្ថិតនៅក្នុងស្ថានភាពដែលអាចដឹងអំពីភាព  
សំខាន់នៃ ចំណុចនេះ និង ការភាន់ច្រឡំរបស់អ្នកបង្ហាញឆន្ទៈ  
នោះ ភាគីដែលបានភាន់ច្រឡំអាចលុបចោលនូវកិច្ចសន្យាបាន  
ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ.

- ① ការភាន់ច្រឡំអំពីបុព្វហេតុ(អ្នកបង្ហាញឆន្ទៈ)
- ② អាចយល់ដឹងអំពីសារសំខាន់និង អំពីការភាន់ច្រឡំនៃបុព្វហេតុ(ភាគីម្ខាងទៀត)

# ករណីដែលអាចលុបកិច្ចសន្យាចោលបាន

- ① ការភាន់ច្រឡំ(CC345-1,346)
- ② ការឆបោក(CC345-2,347)
- ③ ការគម្រាមកំហែង(CC345-2,350)
- ④ ការបង្ហាញការមិនពិត(CC345-2,348)
- ⑤ អំពើឆ្កៀតឱកាសដោយមានគោលបំណងកើងយកចំណេញហួសហេតុ(CC345-3,351)
- ⑥ ការរំលោភបំពានលើស្ថានភាព(CC349)

# ការលុបចោលដោយសារការឆបោក (CC347-1)

បុគ្គលដែលបានធ្វើការបង្ហាញឆន្ទៈដោយសារការឆបោករបស់ភាគីម្ខាងទៀត អាចលុបចោលនូវកិច្ចសន្យា ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។

ខ្ញុំបានទិញដី L នោះដោយសារតែ X បាននិយាយថា ដីនោះមានដីជាតិល្អ ដាំដំណាំអ្វីក៏ដុះដែរ។ តែ X បានកុហកខ្ញុំ ជាក់ស្តែង ដីនោះមានសារធាតុពុល ធ្វើអ្វីមិនកើត ដូច្នោះមិនចង់បង់ថ្លៃលក់ទិញនោះទេ។



X

Y

# ការលុបចោលដោយសារការឆបោក (CC347-1)

1 អ្នកដែលបានបង្ហាញឆន្ទៈដោយសារការឆបោករបស់ភាគីម្ខាងទៀត អាចលុបចោលនូវកិច្ចសន្យាបានដោយមូលហេតុមានវិការៈក្នុងការបង្ហាញឆន្ទៈ។

① ភាគីម្ខាងទៀតបានផ្តល់ព័ត៌មានមិនពិតដោយចេតនា (ឆបោក)

② ដោយសារអំពើនោះហើយ បានជាអ្នកបង្ហាញឆន្ទៈបានបង្ហាញឆន្ទៈដែលខុសពីគំនិតរបស់ខ្លួន



# ការលុបចោលដោយសារការឆបោក(CC347-1)

## ① “ចេតនា”

ត្រូវតែមានគំនិតឆបោកភាគីម្ខាងទៀតនៅពេល  
ដែលភាគីនោះបង្ហាញឆន្ទៈស្តីពីកិច្ចសន្យា តែ  
បើសិនជាគំនិតនោះកើតឡើងក្រោយពេល  
បង្ហាញឆន្ទៈ នោះមិនមែនជា “ការឆបោក” ទេ ។

# 【យោង】ភាពខុសគ្នារវាងការឆបោក និង ការមិនអនុវត្តកាតព្វកិច្ច

【សមិទ្ធិកម្ម】

A បានឱ្យ B ខ្ចីប្រាក់១ម៉ឺនដុល្លារដោយផ្អែកលើកិច្ចសន្យាខ្ចីបរិកោគ។

នៅពេលបង្កើតកិច្ចសន្យា Bមានឆន្ទៈសង តែក្រោយមក គាត់ធ្លាក់ខ្លួនក្រ គ្មានទ្រព្យសម្បត្តិ ហើយជាលទ្ធផល គាត់មិនអាចសងបាន។

→ ជាលទ្ធផល B មិនអាចសងបាន ដូច្នោះ នេះមិនមែនជាការ “ឆបោក” ទេ (គ្រាន់តែជាការមិនអនុវត្តកាតព្វកិច្ចប៉ុណ្ណោះ)

# 【យោង】ភាពខុសគ្នានិងរឿងព្រហ្មទណ្ឌ

ក្រិមព្រហ្មទណ្ឌ មាត្រា377(និយមន័យនៃការឆបោក)

អំពើឆបោក គឺជាអំពើបន្តិចំពោះរូបវន្តបុគ្គល ឬ នីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬ ដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នោះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬ របស់តតិយជននូវ :

១. ការប្រគល់នូវមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។
២. ការផ្គត់ផ្គង់សេវា
៣. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចកាតព្វកិច្ច។

# ករណីដែលអាចលុបកិច្ចសន្យាចោលបាន

- ① ការភាន់ច្រឡំ(CC345-1,346)
- ② ការឆបោក(CC345-2,347)
- ③ ការគំរាមកំហែង(CC345-2,350)
- ④ ការបង្ហាញការមិនពិត(CC345-2,348)
- ⑤ អំពើឆ្កៀតឱកាសដោយមានគោលបំណងកើងយកចំណេញហួសហេតុ(CC345-3,351)
- ⑥ ការរំលោភបំពានលើស្ថានភាព(CC349)

# ការលុបចោលដោយសារការគំរាមកំហែង (CC350)


បុគ្គលដែលបានបង្ហាញឆន្ទៈដោយសារមានការគំរាមកំហែងពីសំណាក់ភាគីម្ខាងទៀត ឬ ពីសំណាក់តតិយជន អាចលុបចោលនូវកិច្ចសន្យាបានដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



X

Y

X បាននិយាយថា បើមិនទិញដី L នោះទេ ប្រយ័ត្នខ្លួន ហើយបង្ខំឱ្យខ្ញុំចុះកិច្ចសន្យា ដូច្នោះខ្ញុំមិនចង់បង់ថ្លៃលក់ទិញនោះទេ។

# ការលុបចោលដោយសារការគំរាមកំហែង (CC350)

បុគ្គលដែលបានបង្ហាញឆន្ទៈដោយសារមាន ការគំរាមកំហែង ពីសំណាក់ភាគីម្ខាងទៀត ឬ ពីសំណាក់តតិយជន អាចលុបចោលនូវកិច្ចសន្យាបានដោយហេតុថាការបង្ហាញឆន្ទៈនោះមានវិការៈ ។

- ① ប្រាប់ភាគីម្ខាងទៀតអំពីគំនិតព្យាបាទ
- ② ធ្វើឱ្យភាគីម្ខាងទៀតភ័យខ្លាច
- ③ តាមរយៈអំពើទាំងនេះហើយ ដែលធ្វើឱ្យអ្នកនោះបង្ហាញឆន្ទៈខុសច្បាប់

# ករណីដែលអាចលុបកិច្ចសន្យាចោលបាន

- ① ការភាន់ច្រឡំ(CC345-1,346)
- ② ការឆបោក(CC345-2,347)
- ③ ការគម្រាមកំហែង(CC345-2,350)
- ④ ការបង្ហាញការមិនពិត(CC345-2,348)
- ⑤ អំពើឆ្លៀតឱកាសដោយមានគោលបំណងកើងយកចំណេញហួសហេតុ(CC345-3,351)
- ⑥ ការរំលោភបំពានលើស្ថានភាព(CC349)



# ការលុបចោលដោយសារការបង្ហាញមិនពិត (CC348)

នៅពេលធ្វើកិច្ចសន្យា បើហេតុដែលបានបង្ហាញដោយភាគីម្ខាងនោះខុសពីការពិត ហើយភាគីម្ខាងទៀតបានបង្ហាញឆន្ទៈដោយជឿជាក់ថា ហេតុទាំងនោះជាការពិត ប៉ុន្តែប្រសិនបើភាគីនោះដឹងថា ហេតុនោះមិនមែនជាការពិត ខ្លួននឹងមិនបង្ហាញឆន្ទៈទេ ភាគីនោះអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



ខ្ញុំបានទិញដី L នោះដោយសារតែ X បាននិយាយថា ដីនោះមានដីជាតិល្អ ដាំដំណាំអ្វីក៏ដុះដែរ។ តែជាក់ស្តែង ខ្ញុំបានដឹងថា ដីនោះមានសារធាតុពុល ធ្វើអ្វីមិនកើត ដូច្នោះខ្ញុំមិនចង់បង់ថ្លៃលក់ទិញនោះទេ។

X

Y

# ការលុបចោលដោយសារការការបង្ហាញមិនពិត (CC348)

នៅពេលធ្វើកិច្ចសន្យា បើហេតុដែលបានបង្ហាញដោយភាគីម្ខាង  
នោះខុសពីការពិត ហើយភាគីម្ខាងទៀតបានបង្ហាញឆន្ទៈដោយ  
ជឿជាក់ថា ហេតុទាំងនោះជាការពិត ប៉ុន្តែប្រសិនបើភាគីនោះ  
ដឹងថា ហេតុនោះមិនមែនជាការពិត ខ្លួននឹងមិនបង្ហាញឆន្ទៈទេ  
ភាគីនោះអាចលុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការ  
បង្ហាញឆន្ទៈនោះមានវិការៈ ។

※ ទោះជាគ្មានចេតនាក៏ដោយ ក៏ស្របនឹងលក្ខខណ្ឌនេះដែរ។  
ម្យ៉ាងទៀត ក្នុងករណីដែលបានបង្ហាញព័ត៌មានមិនពិត  
ដោយចេតនា នោះគឺជា “ការឆបោក”។

# ករណីដែលអាចលុបកិច្ចសន្យាចោលបាន

- ① ការភាន់ច្រឡំ(CC345-1,346)
- ② ការឆបោក(CC345-2,347)
- ③ ការគម្រាមកំហែង(CC345-2,350)
- ④ ការបង្ហាញការមិនពិត(CC345-2,348)
- ⑤ អំពើឆ្លៀតឱកាសដោយមានគោលបំណងកើងយកចំណេញហួសហេតុ(CC345-3,351)
- ⑥ ការរំលោភបំពានលើស្ថានភាព(CC349)

# ការលុបចោលដោយសារអំពើកេងយក ចំណេញហួសហេតុ(CC351)

ក្នុងករណីដែលភាគីម្ខាងបានធ្វើកិច្ចសន្យា ដោយឆ្លៀត  
ឱកាសដែលភាគីម្ខាងទៀត កំពុងជួបប្រទះការលំបាក  
ខាងផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ ឬ ការខ្វះការពិសោធន៍  
ហើយបានកេងយកចំណេញយ៉ាងសន្លឹកសន្លាប់ពីកិច្ច  
សន្យានោះ ភាគីម្ខាងទៀតនោះអាចលុបចោលនូវកិច្ច  
សន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមាន  
វិការៈ ។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១០ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១០ម៉ឺនដុល្លារមកឱ្យខ្ញុំ។



X

Y

X ជាអ្នកជួញដូរអចលនទ្រព្យ ហើយដឹងតម្លៃដី ច្បាស់ណាស់ រីឯខ្ញុំវិញ មិនដឹងអំពីដីទេ។ លើក នេះ ខ្ញុំបានទិញដីជាលើកទីមួយហើយ។ ថ្មីៗនេះ ខ្ញុំបានដឹងថា ដី L នោះមានតម្លៃតែ១ម៉ឺនដុល្លារ ប៉ុណ្ណោះ ដូច្នោះខ្ញុំមិនចង់បង់ថ្លៃលក់ទិញនោះទេ។

# ការលុបចោលដោយសារអំពើកើងយក ចំណេញហួសហេតុ (CC351)

ក្នុងករណីដែលភាគីម្ខាងបានធ្វើកិច្ចសន្យា ដោយឆ្លៀត  
ឱកាសដែលភាគីម្ខាងទៀត កំពុងជួបប្រទះការលំបាក  
ខាងផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ ឬ ការខ្វះការពិសោធន៍  
ហើយបានកើងយកចំណេញយ៉ាងសន្លឹកសន្លាប់ពីកិច្ច

សន្យានោះ ភាគីម្ខាងទៀតនោះអាចលុបចោលនូវកិច្ច  
សន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ។

※ ស្តង់ដារវិនិច្ឆ័យការចំណេញសន្លឹកសន្លាប់ ?

→ ចាំបាច់ត្រូវប្រមូលផ្តុំទិន្នន័យច្រើនពីការវិនិច្ឆ័យនា

អនាគត

# ករណីដែលអាចលុបកិច្ចសន្យាចោលបាន

- ① ការភាន់ច្រឡំ(CC345-1,346)
- ② ការឆបោក(CC345-2,347)
- ③ ការគម្រាមកំហែង(CC345-2,350)
- ④ ការបង្ហាញការមិនពិត(CC345-2,348)
- ⑤ អំពើឆ្កៀតឱកាសដោយមានគោលបំណងកើងយកចំណេញហួសហេតុ(CC345-3,351)
- ⑥ ការរំលោភបំពានលើស្ថានភាព(CC349)



# ការលុបចោលដោយសារការរំលោភបំពានលើ ស្ថានភាព(CC349-1)

នៅពេលធ្វើកិច្ចសន្យា បើភាគីម្ខាងនៃកិច្ចសន្យាបាន  
ប្រើដោយមិនត្រឹមត្រូវនូវឋានៈខ្លួនដែលមានអាទិភាព  
ជាងភាគីម្ខាងទៀត ខាងផ្នែកសេដ្ឋកិច្ច ឬ ផ្នែកសង្គម  
ឬ បានប្រើដោយមិនត្រឹមត្រូវនូវស្ថានភាពផ្សេងទៀត  
ដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតបបានទេ ភាគី  
ម្ខាងទៀតនោះអាចលុបចោលនូវកិច្ចសន្យាបាន  
ដោយហេតុថា ការបង្ហាញឆន្ទៈនោះមានវិការៈ ។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។

តាមពិត ដី L នោះ ខ្ញុំមិនត្រូវការទេ តែ X ជា ប្រធានក្រុមហ៊ុនដែលបួនប្រសខ្ញុំធ្វើការ ដូច្នោះ ខ្ញុំគិតថា ប្រសិនបើខ្ញុំប្រកែកទៅខ្លាចតែគាត់ ដេញបួនខ្ញុំចេញ បានជាខ្ញុំមិនដឹងធ្វើម្តេចក៏ចុះ ក៏ចូលសន្យាទិញទៅ ដូច្នោះ ខ្ញុំមិនចង់បង់ថ្លៃលក់ ទិញនោះទេ។



X

Y

# ការលុបចោលដោយសារការរំលោភបំពានលើ ស្ថានភាព(CC349-1)

នៅពេលធ្វើកិច្ចសន្យា បើភាគីម្ខាងនៃកិច្ចសន្យាបានប្រើ  
ដោយមិនត្រឹមត្រូវនូវឋានៈខ្លួនដែលមានអាទិភាពជាភាគី  
ម្ខាងទៀត ខាងផ្នែកសេដ្ឋកិច្ច ឬ ផ្នែកសង្គម ឬ បានប្រើ  
ដោយមិនត្រឹមត្រូវនូវស្ថានភាពផ្សេងទៀតដែលភាគីម្ខាង  
ទៀតមិនអាចប្រឆាំងតបបានទេ ភាគីម្ខាងទៀតនោះអាច  
លុបចោលនូវកិច្ចសន្យាបាន ដោយហេតុថា ការបង្ហាញឆន្ទៈ  
នោះមានវិការៈ ។

※មិនចាំបាច់មានលក្ខខណ្ឌ “បានចំណេញសន្ធឹកសន្ធាប់” ទេ ។

# អ្នកមានសិទ្ធិលុបចោល

ការលុបចោល គឺជារបបមួយសម្រាប់ការពារភាគីដែលរងគ្រោះគួរអាណិតអាសូរ ដូច្នោះហើយ ការទទួលស្គាល់ឱ្យតែអ្នករងគ្រោះបែបនេះអាចលុបចោលបាន គឺជាការគ្រប់គ្រាន់។

→ មានតែ “អ្នកមានសិទ្ធិលុបចោល” ទេ ដែលអាចអះអាងអំពីការលុបចោលបាន។

ចំពោះសកម្មភាពដែលអាចលុបចោលបាន ដោយមូលហេតុថា មានវិការៈក្នុងការបង្ហាញឆន្ទៈដែលបានកំណត់ចាប់ពីមាត្រា ៣៤៦ (ការភាន់ច្រឡំ) ដល់មាត្រា ៣៥១ (អំពើកេងយកចំណេញហួសហេតុ) នៃក្រមនេះ **អ្នកដែលបង្ហាញឆន្ទៈដោយមានវិការៈ** ឬ អ្នកតំណាងដែលច្បាប់បានកំណត់របស់អ្នកនោះ អាចលុបចោលនូវសកម្មភាពនោះបាន។ (CC359)

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



X

Y

Yបានទិញដី L ពី X ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដោយសារតែ X បាននិយាយថា ដីនោះមានដី ជាតិច្រើន ដាំដំណាំអ្វីក៏បានល្អដែរ។ តែតាមពិត X បានភ្លេចកុហកខ្ញុំ ដីនោះមាន សារធាតុពុល ធ្វើអ្វីក៏មិនកើតដែរ។

# អ្នកមានសិទ្ធិលុបចោល

Q:

តើ X ដែលឆបោកនោះ អាចអះអាងការលុបចោលបានដែរឬទេ ?

A:

X មិនមែនជា “អ្នកដែលបានបង្ហាញឆន្ទៈដែលមានវិការៈ” (=អ្នកមានសិទ្ធិលុបចោល) ទេ



មិនអាចអះអាងការលុបចោលបានទេ ។

# អ្នកមានសិទ្ធិលុបចោល

Q:

តើ Z ដែលជាមិត្តចិត្តល្អរបស់ Y តែគ្មានពាក់ព័ន្ធនឹងការបង្ហាញឆន្ទៈរបស់ Y អាចលុបចោលបានដែរឬទេ ?

A:

Z មិនមែនជា “អ្នកដែលបានបង្ហាញឆន្ទៈដែលមានវិការៈ”  
(=អ្នកមានសិទ្ធិលុបចោល) ទេ

↓

មិនអាចអះអាងការលុបចោលបានទេ ។

# វិធីលុបចោល

បន្ទាប់មក តើអ្នកមានសិទ្ធិលុបចោល ត្រូវធ្វើ  
យ៉ាងដូចម្តេច ដើម្បីលុបចោល?

តើត្រូវធ្វើតាមរយៈសាលាក្រឹមដែរឬទេ?



# វិធីលុបចោល

【ក្រឹត្យ-ច្បាប់លេខ ៣៨ ស្តីពីកិច្ចសន្យា និង ការទទួលខុសត្រូវក្រៅកិច្ចសន្យា】

## មាត្រា 19

ក្នុងករណីមោឃភាពនៃកិច្ចសន្យា បណ្តាលមកពីមូលហេតុអសមត្ថភាព ការភ័ន្តច្រឡំ ហឹង្សា ឬការបន្លំបោកប្រាស់ ការសុំមោឃភាពនៃកិច្ចសន្យានេះអាចនឹងធ្វើបានដោយភាពរងគ្រោះ ឬ ដោយជនទាំងឡាយណាដែលមានប្រយោជន៍ស្របច្បាប់ ក្នុងការសុំមោឃភាពនោះ។

ភាគីដែលរងគ្រោះ ឬ ជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការសុំមោឃភាព ត្រូវឱ្យដំណឹងទៅភាគីម្ខាងទៀត។ ភាគីដែលទទួលដំណឹងត្រូវឆ្លើយតបជាបន្ទាន់។ ក្រោយការឱ្យដំណឹង ភាគីរងគ្រោះ ឬ ជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការសុំមោឃភាព អាចសុំប្តឹងមោឃភាពនៃកិច្ចសន្យានោះ ក្នុងអំឡុងពេល ១២ខែ យ៉ាងយូរ។

# វិធីលុបចោល

ត្រូវបាននិរាករណ៍តាមរយៈច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី មាត្រា 79



នៅក្នុងក្រមរដ្ឋប្បវេណីបច្ចុប្បន្ន  
ដើម្បី “លុបចោល”  
“មិន” ចាំបាច់មានសាលក្រមទេ

# វិធីលុបចោល

CC358

- ១-សកម្មភាពដែលអាចលុបចោលបាន មានសុពលភាព រហូតដល់ពេលដែលអ្នកមានសិទ្ធិលុបចោល លុបចោលសកម្មភាពនោះ។
- ២-ក្នុងករណីដែលអ្នកមានសិទ្ធិលុបចោល បានលុបចោលសកម្មភាពដែលអាចលុបចោលបាន សកម្មភាពនេះត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង។
- ៣- ...

→ គឺគ្រាន់តែបង្ហាញឆន្ទៈថា "លុបចោល" ទៅបានហើយ។

# វិធីសុបហោល

→ វិធីបង្ហាញឆន្ទៈ “អ្វីក៏បានដែរ”

ឧ.: និយាយចំពោះមុខ, និយាយតាមទូរស័ព្ទ ប្រាប់តាមសំបុត្រ ឬតាមមែល ជាដើម

ក៏ប៉ុន្តែមិនមែនគ្រាន់តែបង្ហាញឆន្ទៈប៉ុណ្ណោះទេ គឺត្រូវធ្វើឱ្យភាគីម្ខាងទៀតដឹងអំពីឆន្ទៈនោះ (ទៅដល់អ្នកនោះ) (CC360) ។

សូមបញ្ជាក់ថា មិនចាំបាច់មានការយល់ព្រមរបស់ភាគីម្ខាងទៀតទេ ។

# អានុភាពនៃការលុបចោល(CC358)

សកម្មភាពដែលអាចលុបចោលបាន មានសុពលភាព រហូតដល់ពេលដែលអ្នកមានសិទ្ធិលុបចោល លុបចោលសកម្មភាពនោះ (កថាខណ្ឌទី1)។

ក្នុងករណីដែលអ្នកមានសិទ្ធិលុបចោល បានលុបចោលសកម្មភាពដែលអាចលុបចោលបាន (កថាខណ្ឌទី2)

→សកម្មភាពនេះត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង

បើសិនជាអ្នកមានសិទ្ធិលុបចោល មិនទាន់បានអនុវត្តកាតព្វកិច្ចរបស់ខ្លួននៅឡើយទេ(ឧទាហរណ៍ មិនទាន់បានបង់ថ្លៃទិញ)៖មិនចាំបាច់អនុវត្តទៀតទេ។

បើសិនជាអ្នកមានសិទ្ធិលុបចោល បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនហើយ (ឧទាហរណ៍ បានបង់ថ្លៃទិញហើយ)៖អាចទាមទារឱ្យគេសងមកវិញនូវចំណែកដែលបានអនុវត្តហើយ។

# ការផ្តល់សច្ចានុមតិ (CC358)

អាចមានករណីដែលខ្លឹមសារនៃកិច្ចសន្យាមិនធ្វើឱ្យខូចផលប្រយោជន៍របស់អ្នកមានសិទ្ធិលុបចោលទេ។  
ក្នុងករណីបែបនេះ អាចផ្តល់សច្ចានុមតិបាន។

ក្នុងករណីដែលអ្នកមានសិទ្ធិលុបចោល បានផ្តល់  
សច្ចានុមតិលើសកម្មភាពដែលអាចលុបចោលបាន  
(កថាខណ្ឌទី៣)

→សកម្មភាពនោះនឹងមានសុពលភាពជាស្ថាពរ

# ការផ្តល់សច្ចានុមតិ (CC357-3)

ឧទាហរណ៍លំអិត:

ដី L មានសារធាតុពុល មិនអាចដាំដំណាំបានទេ តែអាច  
ប្រើសម្រាប់សាងសង់រោងចក្រ។ Y ចង់ពង្រីកអាជីវកម្ម  
របស់ខ្លួន ហើយត្រូវការដីសម្រាប់សាងសង់រោងចក្រ។ គប្បី  
ផ្តល់សច្ចានុមតិ។

# អាជ្ញាយុកាលនៃការរំលត់សិទ្ធិលុបចោល (CC363)

ប្រសិនបើអ្នកមានសិទ្ធិលុបចោល “មិនបានលុបចោល” ឬ “មិនបានផ្តល់សច្ចានុមតិ” ទេ នឹងធ្វើឱ្យភាគីម្ខាងទៀតអស្ថេរភាព។ ហេតុនេះហើយ បានជាមានបញ្ញត្តិចែងអំពីអាជ្ញាយុកាលនៃការរំលត់សិទ្ធិលុបចោលនោះ។

ប្រសិនបើអ្នកមានសិទ្ធិលុបចោលមិនអនុវត្តសិទ្ធិនោះក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីពេលដែលខ្លួនអាចផ្តល់សច្ចានុមតិ នោះសិទ្ធិលុបចោលត្រូវរលត់។

ប្រសិនបើហួសអំឡុងពេល១០ឆ្នាំ ចាប់តាំងពីកាលបរិច្ឆេទនៃសកម្មភាព នោះសិទ្ធិលុបចោលក៏ត្រូវរលត់ដែរ។



ករណីដែលកិច្ចសន្យាភ្ជាយជាមោឃៈ  
មានរបបមោឃភាព ដែលជារបបមួយប្រហាក់  
ប្រហែលនឹងការលុបចោលដែរ។

- ① ការបង្ហាញឆន្ទៈមិនពិត(CC353)
- ② ការធ្វើផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ(CC354-1-ក)
- ③ ការធ្វើផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់  
ល្អ(CC354-1-ខ)
- ④ ការធ្វើផ្ទុយនឹងទម្រង់នៃច្បាប់ ឬបទដ្ឋានគតិយុត្តិ(CC357)

# ករណីដែលកិច្ចសន្យាភ្លាយជាមោឃៈ

- ① ការបង្ហាញឆន្ទៈមិនពិត (CC353)
- ② ការធ្វើផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ (CC354-1-ក)
- ③ ការធ្វើផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ (CC354-1-ខ)
- ④ ការធ្វើផ្ទុយនឹងទម្រង់នៃច្បាប់ ឬបទដ្ឋានគតិយុត្ត (CC357)

# មោឃភាពដោយសារការបង្ហាញឆន្ទៈមិនពិត (CC353)

កិច្ចសន្យាដោយផ្អែកលើការបង្ហាញឆន្ទៈមិនពិតដែល  
ត្រូវបានធ្វើឡើង ដោយមានការយុបយិតជាមួយនិង  
ភាគីម្ខាងទៀត ត្រូវចាត់ទុកជាមោឃៈ។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។

Xបានស្នើសុំឱ្យខ្ញុំទិញដី L របស់គាត់ ដើម្បីឱ្យ គាត់អាចរួចផុតពីការអនុវត្តដោយបង្ខំរបស់ ម្ចាស់បំណុល A របស់គាត់ ដូច្នោះខ្ញុំមិនចង់ បង់ថ្លៃលក់ទិញនោះទេ។



X

Y

# ករណីដែលកិច្ចសន្យាភ្លាយជាមោឃៈ

- ① ការបង្ហាញឆន្ទៈមិនពិត(CC353)
- ② ការធ្វើផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ(CC354-1-ក)
- ③ ការធ្វើផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ(CC354-1-ខ)
- ④ ការធ្វើផ្ទុយនឹងទម្រង់នៃច្បាប់ ឬបទដ្ឋានគតិយុត្តិ(CC357)

# មោឃភាពដោយសារការធ្វើផ្ទុយនឹងបញ្ញត្តិ អនុវត្តដោយបង្ខំ (CC354-1-ក)

ទោះបីជាភាគីនៃកិច្ចសន្យាបានធ្វើការបង្ហាញឆន្ទៈ  
ដោយគ្មានវិការៈក៏ដោយ ក៏ កិច្ចសន្យាត្រូវបានចាត់  
ទុកជាមោឃៈ ក្នុងករណីខាងក្រោមនេះ ៖

ក. អត្ថន័យនៃកិច្ចសន្យានោះផ្ទុយនឹងបញ្ញត្តិដែល  
អនុវត្តដោយបង្ខំណាមួយ


ខ. អត្ថន័យនៃកិច្ចសន្យានោះផ្ទុយនឹងសណ្តាប់ធ្នាប់  
សាធារណៈ និង ទំនៀមទម្លាប់ល្អ

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



X

Y

X បានធ្វើកិច្ចសន្យាផ្ទេរកម្មសិទ្ធិដី L មកឱ្យខ្ញុំ ដោយរក្សាទុកការចុះបញ្ជីនៅដដែល ដូច្នោះ មិនចង់បង់ថ្លៃលក់ទិញនោះទេ។

# ករណីដែលកិច្ចសន្យាភ្ជាយជាមោឃៈ

- ① ការបង្ហាញឆន្ទៈមិនពិត(CC353)
- ② ការធ្វើផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ  
(CC354-1-ក)
- ③ ការធ្វើផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង  
ទំនៀមទម្លាប់ល្អ(CC354-1-ខ)
- ④ ការធ្វើផ្ទុយនឹងទម្រង់នៃច្បាប់ ឬបទដ្ឋានគតិយុត្ត  
(CC357)



# មោឃភាពដោយសារផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ (CC354-1-ខ)

ទោះជាករណីដែលភាគីនៃកិច្ចសន្យាបានបង្ហាញឆន្ទៈគ្មានវិការៈក៏ដោយ ក៏ក្នុងករណីខាងក្រោមនេះ កិច្ចសន្យានោះត្រូវចាត់ទុកជាមោឃៈដែរ។

- 1 ករណីដែលខ្លឹមសារនៃកិច្ចសន្យាផ្ទុយនឹងបញ្ញត្តិអនុវត្តដោយបង្ខំ
- 2 ករណីដែលកិច្ចសន្យាមានខ្លឹមសារផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃ១មុនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញ១មុនដុល្លារមកឱ្យខ្ញុំ។



ខ្ញុំបានដឹងថា X បានលក់ដី L គឺដើម្បីឱ្យបាន រួចផុតពីការអនុវត្តដោយបង្ខំពីសំណាក់ម្ចាស់ បំណុល A របស់ X ដោយខុសច្បាប់ ដូច្នោះខ្ញុំ មិនចង់បង់ថ្លៃលក់ទិញនោះទេ។

X

Y

# ឧទាហរណ៍លំអិត



នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ Y បានសន្យាថា នឹងឱ្យខ្ញុំខ្ញុំ ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ឱ្យខ្ញុំខ្ញុំ ១ម៉ឺនដុល្លារមក។



X

ដោយសារតែខ្ញុំបានដឹងថា X ខ្ចីប្រាក់ពីខ្ញុំដើម្បីសងប្រាក់ដែលគាត់ចាញ់ល្បែងស៊ីសង ដូច្នោះខ្ញុំមិនចង់ឱ្យគាត់ខ្ចីទេ។

Y

# ករណីដែលកិច្ចសន្យាភ្ជាយជាមោឃៈ

- ① ការបង្ហាញឆន្ទៈមិនពិត(CC353)
- ② ការធ្វើផ្ទុយនឹងបញ្ញត្តិដែលអនុវត្តដោយបង្ខំ(CC354-1-ក)
- ③ ការធ្វើផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និង ទំនៀមទម្លាប់ល្អ(CC354-1-ខ)
- ④ ការធ្វើផ្ទុយនឹងទម្រង់នៃច្បាប់ ឬបទដ្ឋានគតិយុត្តិ(CC357)

# មោឃភាពដោយសារការធ្វើផ្ទុយនឹង ទម្រង់នៃច្បាប់ (CC357)

ក្នុងករណីដែលសកម្មភាពត្រូវចាត់ទុកជាមោឃៈ  
ដោយសារសកម្មភាពនោះផ្ទុយនឹងទម្រង់ដែលត្រូវបាន  
ទាមទារឱ្យមានដោយក្រមនេះ ឬ ច្បាប់ផ្សេង ជនណាក៏  
អាចអះអាងនូវមោឃភាពនៃកិច្ចសន្យានោះបាន។

# ឧទាហរណ៍លំអិត



ដី L

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L ទៅឱ្យ Y ក្នុងតម្លៃមុនដុល្លារអាមេរិក ដូច្នោះ Y ត្រូវបង់ថ្លៃលក់ទិញមុនដុល្លារមកឱ្យខ្ញុំ។

ដោយសារតែគាត់បានបង្កើតកិច្ចសន្យាផ្ទេរ កម្មសិទ្ធិដី L មកឱ្យខ្ញុំ ដោយពុំបានបង្កើតកិច្ច សន្យានោះជាលិខិតយថាភូត ដូច្នោះខ្ញុំមិន ចង់បង់ថ្លៃលក់ទិញនោះទេ។



X

Y

# ភាពខុសគ្នារវាងការលុបចោល និង មោឃភាព

		ការលុបចោល	មោឃភាព
អ្នកដែលអាចអះអាងបាន		អ្នកបង្ហាញឆន្ទៈ មានវិការៈ	គ្មានកម្រិត
វិធីអះអាង	ការបង្ហាញឆន្ទៈ	ចាំបាច់	មិនចាំបាច់
	សាលក្រម	មិនចាំបាច់	មិនចាំបាច់
ការផ្តល់សច្ចានុមតិ		អាច	មិនអាច
អាជ្ញាយុកាលនៃការរំលត់		មាន	គ្មាន

# ករណីសិក្សា 2



ក្រៅផ្លូវ  
តុលាការ


ដី L

ក្រៅផ្លូវ  
តុលាការ

ខ្ញុំលុបកិច្ចសន្យា  
នោះចោល។



នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L  
ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ  
Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



X

ខ្ញុំបានទិញដី L នោះដោយសារតែ X បាន  
និយាយថា ដីនោះមានដីជាតិល្អ ដាំដំណាំអ្នក  
ដុះដែរ។ តែតាមពិត គាត់ភ័យខ្លាចដីនោះគឺជាដី  
ដែលមានសារធាតុពុល ធ្វើអ្វីមិនកើត ដូច្នោះ  
មិនចង់បង់ថ្លៃលក់ទិញនោះទេ។

Y



# កំរណីសិក្សា



ជន L

ក្រៅផ្លូវតុលាការ


ខ្ញុំលុបកិច្ចសន្យា  
'នោះ'ចោល។



X

Xបានទាមទារឱ្យY បង់ប្រាក់ថ្លៃលក់ទិញ ក្រៅផ្លូវបណ្តឹង។  
ចំពោះការទាមទារនេះ Y បានបង្ហាញឆន្ទៈលុបចោលក្រៅផ្លូវតុលាការដែរ។ តាមរយៈសកម្មភាពនេះ កិច្ចសន្យាត្រូវបានលុបចោល។ បើសិនជា X មិនមានវិវាទទេ មិនចាំបាច់ដាក់ពាក្យបណ្តឹងទេ។

Y



ប៉ុន្តែប្រសិនបើ  $X$  មានវិវាទ តើយ៉ាងដូចម្តេចដែរ ?

បន្ទាប់ពីនេះ វានឹងក្លាយទៅជាបញ្ហាបណ្តឹងរដ្ឋប្បវេណី។

អាចមានពីរករណី គឺ ករណីដែលអ្នកមានសិទ្ធិលុបចោល

ត្រូវភាគីម្ខាងទៀតប្តឹង និង ករណីដែលអ្នកមានសិទ្ធិលុប

ចោលប្តឹងភាគីម្ខាងទៀត ដូច្នោះសូមវិភាគករណីនីមួយៗ

ដូចតទៅ។

# ករណីដែលអ្នកមានសិទ្ធិលុបចោលត្រូវភាគីម្ខាងទៀតប្តឹង



**តាមផ្លូវ  
តុលាការ**

**ដី L**

**ក្រៅផ្លូវ  
តុលាការ**

ខ្ញុំលុបកិច្ចសន្យា  
នោះចោល។



នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L  
ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ  
Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



**X**

ខ្ញុំបានទិញដី L នោះដោយសារតែ X បាននិយាយថា ដី  
នោះមានដីជាតិល្អ ដាំដំណាំអ្វីក៏ដុះដែរ។ តែតាមពិតគាត់  
ករខ្ញុំ ដីនោះគឺជាដីដែលមានសារធាតុពុល ធ្វើអ្វីមិនកើត  
ដូច្នោះ ខ្ញុំមិនចង់បង់ថ្លៃលក់ទិញនោះទេ។  
ខ្ញុំបានបង្ហាញឆន្ទៈលុបចោលនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ  
២០១៧ មុនថ្ងៃគាត់ដាក់ពាក្យបណ្តឹង។

**Y**

# ករណីដែលអ្នកមានសិទ្ធិលុបចោលត្រូវភាគីម្ខាងទៀតប្តឹង

- ក្នុងករណីនេះ ខ្លឹមសារនៃការទាមទាររបស់ដើមចោទ X គឺ “បង្គាប់ឱ្យចុងចម្លើយបង់ប្រាក់១ម៉ឺនដុល្លារទៅឱ្យដើមចោទ”។
- ប៉ុន្តែ ចុងចម្លើយ Y មិនស្របចិត្តទេ ដូច្នោះគាត់ឆ្លើយតបវិញថា “ប្រានចោលនូវការទាមទាររបស់ដើមចោទ”។
- ពាក់ព័ន្ធនឹងបញ្ហានេះ ចុងចម្លើយ Y បានអះអាងអំពី ការបង្ហាញឆន្ទៈលុបចោលក្រៅផ្លូវតុលាការ ដែលជាមូលហេតុត្រូវប្រានចោលនូវការទាមទាររបស់ដើមចោទ។

# វិធីសរសេរអំពីអង្គហេតុដែល Y ត្រូវអះអាង

1 Y បានបង្កើតកិច្ចសន្យាលក់ទិញនៃរឿងក្តីនេះ ដោយសារតែ X បាននិយាយឆបោកប្រាប់ Y ថា ដី L មានដីជាតិល្អ ដាំដំណាំអ្វីក៏បានល្អដែរ ដែលធ្វើឱ្យ Y ជឿ ទោះបីជាដី L នោះមានសារធាតុពុលដាំអ្វីមិនបាន ក៏ដោយ។

2 Y បានបង្ហាញឆន្ទៈលុបចោលកិច្ចសន្យាលក់ទិញនៃ រឿងក្តីនេះ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ចំពោះ X។

# ករណីដែលអ្នកមានសិទ្ធិលុបចោលត្រូវភាគីម្ខាង ទៀតប្តឹង

មិនចាំបាច់សាលក្រមដើម្បីលុបចោលទេ ។

- ចុងចម្លើយ Y បានបង្ហាញឆន្ទៈក្រៅផ្លូវតុលាការហើយ ដូច្នោះកិច្ចសន្យាត្រូវបានលុបនៅពេលនោះ ។
- តុលាការគ្រាន់តែធ្វើការវិនិច្ឆ័យថា “តើការលុបចោល របស់ចុងចម្លើយ Y នោះ ស្របនឹងលក្ខខណ្ឌដែល មានចែងក្នុងក្រមរដ្ឋប្បវេណីដែរឬទេ” ប៉ុណ្ណោះ ។
- ប៉ុន្តែការវិនិច្ឆ័យនោះ មិនមែនជាគោលបំណងចុង ក្រោយនៃបណ្តឹងទេ ។

# ករណីដែលអ្នកមានសិទ្ធិលុបចោលត្រូវភាគីម្ខាង ទៀតប្តឹង

- គោលបំណងចុងក្រោយនៃបណ្តឹងគឺការធ្វើការវិនិច្ឆ័យថា “តើដើមចោទ X មានសិទ្ធិទាមទារឱ្យចុងចម្លើយ Y បង់ថ្លៃលក់ទិញដែរឬទេ?”។
- ការវិនិច្ឆ័យថា “តើការលុបចោលរបស់ចុងចម្លើយ Y នោះ ស្របនឹងលក្ខខណ្ឌដែលមានចែងក្នុងក្រមរដ្ឋប្បវេណីដែរឬទេ?” នោះគឺគ្រាន់តែជាវិធីមួយដើម្បីឱ្យអាចសម្រេចនូវគោលបំណងចុងក្រោយ “តើដើមចោទ X មានសិទ្ធិទាមទារឱ្យចុងចម្លើយ Y បង់ថ្លៃលក់ទិញដែរឬទេ?” ប៉ុណ្ណោះ។
- ហេតុនេះហើយ តុលាការត្រូវចេញសាលក្រមស្តីពីចំណុចថា “តើដើមចោទ X មានសិទ្ធិទាមទារឱ្យចុងចម្លើយ Y បង់ថ្លៃលក់ទិញដែរឬទេ?” ដែលជាគោលបំណងចុងក្រោយនៃបណ្តឹង។

# ករណីដែលអ្នកមានសិទ្ធិលុបចោលត្រូវភាគីម្ខាង ទៀតប្តឹង

ឧទាហរណ៍លំអិតនៃសាលក្រម:

“បង្គាប់ឱ្យចុងចម្លើយបង់ប្រាក់០០ដុល្លារអាមេរិកទៅឱ្យដើម  
ចោទ។”

“ប្រានចោលនូវការទាមទាររបស់ដើមចោទ។”

ក៏ប៉ុន្តែ មិនចេញសាលក្រមដែលមានខ្លឹមសារដូចជា “លុប  
ចោលនូវកិច្ចសន្យាលក់ទិញរវាង Xនិង Y” ជាដើម ទេ។



# ករណីដែលអ្នកមានសិទ្ធិលុបចោលត្រូវភាគីម្ខាង ទៀតប្តឹង



ដី L

**តាមផ្លូវ  
តុលាការ**

ខ្ញុំលុបកិច្ចសន្យា  
នោះចោល។

**តាមផ្លូវ  
តុលាការ**

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្ញុំបានលក់ដី L  
ទៅឱ្យ Y ក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដូច្នោះ  
Y ត្រូវបង់ថ្លៃលក់ទិញ១ម៉ឺនដុល្លារមកឱ្យខ្ញុំ។



X

Y

ខ្ញុំបានទិញដី L នោះដោយសារតែ X បាននិយាយ  
ថា ដីនោះមានជីជាតិល្អ ដាំដំណាំអ្វីក៏ដុះដែរ។ តែ  
តាមពិត គាត់ភរខ្ញុំ ដីនោះគឺជាដីដែលមានសារធាតុ  
ពុល ធ្វើអ្វីមិនកើត ដូច្នោះ ខ្ញុំមិនចង់បង់ថ្លៃលក់ទិញ  
នោះទេ។

ខ្ញុំចង់បង្ហាញឆន្ទៈលុបចោលនៅក្នុងបណ្តឹងនេះ។

# របៀបសរសេរអង្គហោតុដែល Y ត្រូវអះអាង

1 Y បានបង្កើតកិច្ចសន្យាលក់ទិញនៃរឿងក្តីនេះ ដោយសារតែ X បាននិយាយឆបោកប្រាប់ Y ថា ដី L មានដីជាតិល្អ ដាំដំណាំអ្វីក៏បានល្អដែរ ដែលធ្វើឱ្យ Y ជឿ ទោះបីជាដី L នោះមានសារធាតុពុលដាំអ្វីមិនបានក៏ដោយ។

2 Y បានបង្ហាញឆន្ទៈលុបចោលនូវកិច្ចសន្យាលក់ទិញនៃរឿងក្តីនេះ ចំពោះ X តាមរយៈឯកសារត្រៀមនេះ។

- អាចលុបចោលតាមរបៀបនេះក៏បានដែរ។
- អានភាពនៃការលុបចោលនឹងកើតមានឡើងដូចករណីលុបចោលក្រៅផ្លូវតុលាការដែរ ដូច្នោះមិនចាំបាច់ចេញសាលក្រមទេ។

# ករណីដែលអ្នកមានសិទ្ធិលុបចោលប្តឹងភាគីម្ខាងទៀត



ដី L

ក្រៅផ្លូវ  
តុលាការ


ខ្ញុំលុបកិច្ចសន្យា  
'នោះចោល។



ខ្ញុំបានទិញដី L នោះដោយសារតែ X បាននិយាយថា  
ដីនោះមានដីជាតិល្អ ដាំដំណាំអ្វីក៏ដុះដែរ។ តែតាម  
ពិត គាត់ភ័យខ្ញុំ ដីនោះគឺជាដីដែលមានសារធាតុពុល  
ធ្វើអ្វីមិនកើត ដូច្នេះ ខ្ញុំបានលុបចោលនូវកិច្ចសន្យា  
នេះ មុនពេលដាក់ពាក្យបណ្តឹង។ X មិនព្រមសងថ្លៃ  
លក់ទិញមកខ្ញុំវិញទេ ដូច្នេះ ខ្ញុំចង់ទាមទារប្រាក់នោះ  
មកវិញ តាមរយៈបណ្តឹងនេះ។



X



តាមផ្លូវ  
តុលាការ

Y

# ករណីដែលអ្នកមានសិទ្ធិលុបចោលប្តឹងភាគីម្ខាងទៀត

- ក្នុងករណីនេះ ការទាមទាររបស់ដើមចោទ Y គឺ “បង្គាប់ឱ្យចុងចម្លើយបង់ប្រាក់១ម៉ឺនដុល្លារទៅឱ្យដើមចោទ”។
- មិនទាមទារនូវសាលក្រមដូចជា “លុបចោលកិច្ចសន្យារវាង X និង Y ។” ឬ “ទាមទារនូវការលុបចោល” ជាដើមទេ។
- ដើមចោទ Y ត្រូវអះអាងអំពីការលុបចោលនូវកិច្ចសន្យាដែលជាមូលហេតុដើម្បីទទួលស្គាល់នូវការទាមទាររបស់ដើមចោទ។
- ចំពោះការទាមទារនេះ ចុងចម្លើយ Y ត្រូវតែទល់ ដោយឆ្លើយតបថា “ច្រានចោលនូវការទាមទាររបស់ដើមចោទ”។

# ករណីដែលអ្នកមានសិទ្ធិលុបចោលប្តឹងភាគីម្ខាងទៀត

មិនចាំបាច់សាលក្រមដើម្បីលុបចោលទេ។

- ដើមចោទ Y បានបង្ហាញឆន្ទៈលុបចោលក្រៅផ្លូវតុលាការ ដូច្នោះនៅពេលនោះ កិច្ចសន្យាត្រូវបានលុបចោលហើយ។
- តុលាការគ្រាន់តែធ្វើការវិនិច្ឆ័យថា “តើការលុបចោលរបស់ដើមចោទ Y នោះ ស្របនឹងលក្ខខណ្ឌដែលមានចែងក្នុងក្រមរដ្ឋប្បវេណីដែរឬទេ” ប៉ុណ្ណោះ។
- ប៉ុន្តែការវិនិច្ឆ័យនេះ មិនមែនជាគោលបំណងចុងក្រោយនៃបណ្តឹងទេ។

# ករណីដែលអ្នកមានសិទ្ធិលុបចោលប្តឹងភាគីម្ខាងទៀត

- គោលបំណងចុងក្រោយនៃបណ្តឹងនេះគឺ “តើដើមចោទ Y មានសិទ្ធិទាមទារឱ្យចុងចម្លើយ X សងសេចក្តីចម្រើនឥតហេតុដែរឬទេ?”។
- ការវិនិច្ឆ័យថា “តើការលុបចោលរបស់ដើមចោទ Y នោះ ស្របនឹងលក្ខខណ្ឌដែលមានចែងក្នុងក្រមរដ្ឋប្បវេណីដែរឬទេ?” នោះ គឺគ្រាន់តែជាវិធីមួយដើម្បីឱ្យអាចសម្រេចនូវគោលបំណងចុងក្រោយ “តើដើមចោទ Y មានសិទ្ធិទាមទារឱ្យចុងចម្លើយ X សងសេចក្តីចម្រើនឥតហេតុដែរឬទេ? ” ប៉ុណ្ណោះ។
- ហេតុនេះហើយ តុលាការត្រូវចេញសាលក្រមស្តីពីចំណុចថា “តើដើមចោទ Y មានសិទ្ធិទាមទារឱ្យចុងចម្លើយ X សងសេចក្តីចម្រើនឥតហេតុដែរឬទេ?” ដែលជាគោលបំណងចុងក្រោយនៃបណ្តឹង។

ករណីដែលអ្នកមានសិទ្ធិលុបចោលប្តឹងភាគីម្ខាងទៀត

ឧទាហរណ៍លំអិតនៃសាលក្រម:

“បង្គាប់ឱ្យចុងចម្លើយបង់ប្រាក់០០ដុល្លារអាមេរិកទៅឱ្យដើមចោទ។”

“ប្រានចោលនូវការទាមទាររបស់ដើមចោទ។”

ក៏ប៉ុន្តែ មិនចេញសាលក្រមដែលមានខ្លឹមសារដូចជា “លុបចោលនូវកិច្ចសន្យាលក់ទិញរវាង XនិងY” ជាដើម ទេ។

# ករណីដែលអ្នកមានសិទ្ធិលុបចោលប្តឹងភាគីម្ខាងទៀត




ដី L

**តាមផ្លូវ  
តុលាការ**

ខ្ញុំលុបកិច្ចសន្យា  
នោះចោល។



ខ្ញុំបានទិញដី L នេះ ដោយសារតែ X បាននិយាយភូតកុហក  
ប្រាប់ថា ដី L មានដីជាតិល្អ ដាំដំណាំអ្វីក៏បានល្អដែរ ហើយ  
Y ក៏បានបង់ថ្លៃទិញហើយ។ តែតាមពិត គាត់ករខ្ញុំ។ ដីនោះគឺ  
ជាដីដែលមានសារធាតុពុល ធ្វើអ្វីមិនកើត ហេតុនេះហើយ  
ខ្ញុំចង់ទាមទារយកប្រាក់ដែលខ្ញុំបានបង់នោះមកវិញ បានជា  
នោះដាក់ពាក្យបណ្តឹងនេះ។



X

Y



**ខ្ញុំចង់បង្ហាញឆន្ទៈលុបចោលនៅក្នុងបណ្តឹងនេះ។**

**តាមផ្លូវ  
តុលាការ**



ករណីដែលអ្នកមានសិទ្ធិលុបចោលប្តឹងភាគីម្ខាងទៀត

ស្តីពីការបង្ហាញឆន្ទៈលុបចោល ខ្លឹមសារដែល Y ត្រូវសរសេរ នៅក្នុងពាក្យបណ្តឹង ឬក្នុងឯកសារត្រៀមគឺ ៖

“Y បានបង្ហាញឆន្ទៈចំពោះ X អំពីការលុបចោលនូវកិច្ចសន្យា លក់ទិញនៃរឿងក្តីនេះ តាមរយៈឯកសារត្រៀមនេះ។”

ស្តីពីការលុបចោលក្រៅផ្លូវតុលាការក៏ដូចគ្នាដែរ មិនចាំបាច់ មានសាលក្រមដើម្បីលុបចោលទេ គឺដូចដែលបានពន្យល់ពី មុនៗមក។

តើអាចដាក់ពាក្យបណ្តឹងទាមទារនូវការលុបចោលកិច្ចសន្យាជាដើមបានឬទេ ?



ដ L



ខ្ញុំបានទិញដី L នោះដោយសារតែ X បាននិយាយថា ដីនោះមានដីជាតិល្អ ដាំដំណាំអ្វីក៏ដុះដែរ។ តែតាមពិត គាត់ភ័យខ្លួន ដីនោះគឺជាដីដែលមានសារធាតុពុល ធ្វើអ្វីមិនកើតទេ។



X

តើអាចប្រកាសថា កិច្ចសន្យាត្រូវបានលុបចោលតាមរយៈសាលក្រមបានដែរឬទេ ...?

Y

# តើអាចដាក់ពាក្យបណ្តឹងទាមទារនូវការលុបចោលកិច្ចសន្យាជាដើមបានឬទេ ?



ជ ល



① ទាមទារនូវសាលក្រមដែលមានខ្លឹមសារថា “លុបចោលនូវកិច្ចសន្យាលក់ទិញរវាង X និង Y”។



ឧទាហរណ៍ តើអាចទាមទារដូចខាងលើនេះដែរឬទេ ...?

X

② ទាមទារនូវសាលក្រមដែលមានខ្លឹមសារថា “បានបញ្ជាក់ថា កិច្ចសន្យាលក់ទិញរវាង X និង Y ត្រូវបានលុបចោលហើយ”។

Y

# តើអាចដាក់ពាក្យបណ្តឹងទាមទារនូវការលុបចោលកិច្ចសន្យាជាដើមបានឬទេ ?

<CCP74>

“បណ្តឹងអាចធ្វើឡើងបាន ក្នុងករណីដែលបណ្តឹងនោះមានកម្មវត្ថុជាវិវាទតាមផ្លូវច្បាប់ជាក់ស្តែង និង ដែលវិវាទនោះអាចដោះស្រាយដោយសាលក្រម ។”

↓ ជាក់ស្តែង ...

- ក្នុងករណីដែលត្រូវដោះស្រាយវិវាទណាមួយតាមរយៈវិធីដោះស្រាយវិវាទផ្សេងពីសាលក្រម មិនអាចដាក់ពាក្យបណ្តឹងបានទេ ។
- ក្នុងករណីដែលចុងបញ្ចប់ មិនអាចដោះស្រាយនូវវិវាទណាមួយតាមរយៈសាលក្រមបានទេ មិនអាចដាក់ពាក្យបណ្តឹងបានទេ ។

# តើអាចដាក់ពាក្យបណ្តឹងទាមទារនូវការលុបចោលកិច្ចសន្យាជាដើមបានឬទេ ?

① ចង់ទាមទារនូវសាលក្រមដែលមានខ្លឹមសារថា “លុបចោលនូវកិច្ចសន្យាលក់ទិញរវាង X និង Y”។

→ ដោយសារតែអានុភាពតាមផ្លូវច្បាប់នៃការលុបចោលតាមរយៈការបង្ហាញឆន្ទៈលុបចោល កើតមានឡើង ដូច្នេះ វិវាទនេះត្រូវបានដោះស្រាយតាមវិធីផ្សេងទៀត ដោយមិនចាំបាច់មានសាលក្រមទេ។

② ចង់ទាមទារនូវសាលក្រមដែលមានខ្លឹមសារថា “បញ្ជាក់ថា កិច្ចសន្យារវាង X និង Y ត្រូវបានលុបចោល”។

→ ទោះបីជាបានចេញសាលក្រមនេះបញ្ជាក់អំពីស្ថានភាពលុបចោលនៃកិច្ចសន្យាលក់ទិញនេះក៏ដោយ ក៏វិវាទដែលមាននៅក្នុងស្នាយដ៏ទី 88 និងទី 95 នៅតែមិនអាចដោះស្រាយដល់ទីបញ្ចប់ដដែល។

# តើអាចដាក់ពាក្យបណ្តឹងទាមទារនូវការលុបចោលកិច្ចសន្យាជាដើមបានឬទេ ?

ឯ L



① ចង់ទាមទារឱ្យ “លុបចោលនូវលិខិតសន្យាលក់ទិញរវាង X និង Y” ។



មិនអាចទទួលស្គាល់នូវបណ្តឹងបែបនេះបានទេ  
(ផ្ទុយនឹងច្បាប់)

X

② ចង់ទាមទារនូវសាលក្រមដែលមានខ្លឹមសារថា “បញ្ជាក់ថា កិច្ចសន្យារវាង X និង Y ត្រូវបានលុបចោលហើយ” ។

Y

# សង្ខេប

- ក្នុងករណីដែលមានវិការៈក្នុងការបង្ហាញឆន្ទៈពាក់ព័ន្ធនឹងកិច្ចសន្យា បុគ្គលដែលបានបង្ហាញឆន្ទៈនោះ អាចលុបចោលនូវកិច្ចសន្យានោះបាន។
- ដើម្បីលុបចោលនូវកិច្ចសន្យា ចាំបាច់ត្រូវបង្ហាញឆន្ទៈលុបចោល។ អាចបង្ហាញឆន្ទៈលុបចោលតាមវិធីណាក៏បានដែរ។
- ការលុបចោលនូវកិច្ចសន្យា មិនចាំបាច់ប្រកាសដោយសាលក្រមទេ ។ បណ្តឹងទាមទារឱ្យប្រកាសតាមសាលក្រមបែបនេះ គឺជាបណ្តឹងផ្ទុយនឹងច្បាប់។